



អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារនៅក្នុងសហគមន៍ LGBTIQ

នៅប្រទេសអូស្ត្រាលី អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារមិនអាចទទួលយកបានឡើយ។

មនុស្សដែលគេកំណត់ថាជាស្រីស្រឡាញ់ស្រី (Lesbian), បុរសស្រឡាញ់បុរស (Gay), អ្នកស្រឡាញ់ភេទទាំងពីរ (Bisexual), អ្នកប្តូរភេទ (Transgender), អ្នកមានភេទប្រុសផងស្រីផង (Intersex) និងមនុស្សរួមភេទនឹងមនុស្សដូចគ្នា (Queer) (LGBTIQ) មានសិទ្ធិស្មើគ្នានៅក្នុងប្រទេសអូស្ត្រាលី ហើយការរើសអើងទាំងអស់គឺជាអំពើខុសច្បាប់។

នៅប្រទេសអូស្ត្រាលី ទំនាក់ទំនងទាំងអស់គឺមានភាពស្មើគ្នាចំពោះមុខច្បាប់។ នេះមានន័យថា ដៃគូទាំងអស់ រួមមានដៃគូមានភេទដូចគ្នាមានសិទ្ធិដើម្បីមានទំនាក់ទំនង ឬរៀបការ។

មនុស្សគ្រប់រូប មានសិទ្ធិទទួលបានទំនាក់ទំនងរឹងមាំ និងមានសុវត្ថិភាព ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។

អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារ គឺជាបទឧក្រិដ្ឋប្រឆាំងនឹងច្បាប់។ ជនណាដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ អាចជាប់ពន្ធនាគារ ទោះបីអ្នកនោះជាបុរស ឬស្ត្រីក៏ដោយ។

ប្រសិនបើអ្នក ឬជនណាម្នាក់ដែលអ្នកស្គាល់ ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ សូមទូរស័ព្ទទៅប៉ូលីសលេខ **000**។
ប៉ូលីសនៅប្រទេសអូស្ត្រាលីមានសុវត្ថិភាព ហើយអាចទុកចិត្តបាន។
សម្រាប់ការប្រឹក្សាយោបល់ និងការផ្តល់ព័ត៌មានជាសម្ងាត់ ហើយឥតគិតថ្លៃ សូមទូរស័ព្ទទៅ **1800RESPECT**
លេខ **1800 737 732**។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាដោយឥតគិតថ្លៃ សូមទូរស័ព្ទទៅលេខ **131 450**។

នៅក្នុងស្ថានភាពបែបណាក៏ដោយ រដ្ឋាភិបាលអូស្ត្រាលីមិនអត់ឱនចំពោះអំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារឡើយ។

អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារ រួមមានការប្រព្រឹត្ត ឬការគំរាមកំហែងដែលមានបំណងត្រួតត្រាលើដៃគូ ដោយបង្ខំឱ្យមានការភ័យខ្លាច ឬការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ។ អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារអាចមានដូចជា៖

- ការវាយតប់
- ការច្របាច់ក
- ការបដិសេធមិនឱ្យលុយដែលសំខាន់ចាំបាច់ដល់ដៃគូ ឬក្រុមគ្រួសារ
- ការមិនឱ្យដៃគូជួបក្រុមមិត្តភក្តិ និងគ្រួសារ
- ការជេរប្រមាថ ឬទៀងនៃដៃគូជាប្រចាំ ឬ
- ការគំរាមកំហែងដល់កូនៗ ឬសត្វចិញ្ចឹម។

អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារ ក្នុងទំនាក់ទំនង LGBTIQ ក៏អាចរួមបញ្ចូល៖

- ការគំរាមកំហែងប្រើប្រាស់ស្ថានភាពដែលដៃគូមានភេទប្រុសផងស្រីផង ចំណង់ចំណូលចិត្តក្នុងការរួមភេទ ភេទ ការបញ្ចេញមតិខាងផ្លូវភេទ ស្ថានភាពនៃការប្តូរភេទ ឬមេរោគអេដស៍ ដើម្បីប្រឆាំងនឹងពួកគេ។
- គំរាមកំហែងដើម្បីនិយាយ "អាក្រក់" ពី ដៃគូទៅកាន់គ្រួសារ មិត្តភក្តិ សហគមន៍ ឬកន្លែងធ្វើការរបស់ពួកគេ។
- គ្រប់គ្រងការប្រើឱសថរបស់ដៃគូ ឬការទទួលបានការថែទាំសុខភាពទាក់ទងនឹងការផ្លាស់ប្តូរភេទ ឬ
- ដាក់សម្ពាធលើដៃគូឱ្យអនុវត្តតាមបទដ្ឋានផ្លូវភេទ ឬភេទ។

មានសេវាកម្មគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដែលអាចជួយបាន។

ACON ផ្តល់ព័ត៌មានដោយឥតគិតថ្លៃអំពីបញ្ហាសុខភាពដែលប៉ះពាល់ដល់មនុស្ស LGBTIQ រួមទាំងអំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារ។ ចូរចូលទៅកាន់រូបសាយរបស់ **ACON** នៅត្រង់ www.acon.org.au សម្រាប់បញ្ជីនៃសេវាកម្មគាំទ្រដែលរួមបញ្ចូល LGBTIQ ទាំងអស់។

1800 RESPECT គឺជាសេវាផ្តល់ការប្រឹក្សាអំពីការរំលោភបំពានខាងផ្លូវភេទ អំពើហិង្សាតាមផ្ទះ និងក្នុងគ្រួសារទូទាំងប្រទេសរបស់ប្រទេសអូស្ត្រាលី។ សេវានេះផ្តល់ព័ត៌មាន និងការប្រឹក្សាតាមទូរស័ព្ទ និងអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយដោយសម្ងាត់។ អ្នកផ្តល់ការប្រឹក្សានឹងស្តាប់អ្នក ឆ្លើយសំណួរ និងអាចបញ្ជូនអ្នកទៅកាន់សេវាជំនួយផ្សេងៗទៀតនៅតាមតំបន់ដែលអ្នករស់នៅ។

ទូរស័ព្ទទៅលេខ **1800 737 732** ឬចូលមើលផ្នែកព័ត៌មានជាក់លាក់អំពី LGBTIQ នៅតាមរូបសាយរបស់ **1800RESPECT** តាម www.1800RESPECT.org.au។

តើអ្នកត្រូវការអ្នកបកប្រែភាសាឬទេ?

សូមទូរស័ព្ទទៅ **Translating and Interpreting Service (TIS)** ដោយឥតគិតថ្លៃ លេខ **131 450**។ TIS អាចជួយអ្នកឱ្យស្វែងរកសេវាផ្សេងៗទៀតបាន ក៏ប៉ុន្តែ TIS មិនផ្តល់ការប្រឹក្សាឡើយ។ គ្រប់ការហៅទូរស័ព្ទទាំងអស់គឺឥតគិតថ្លៃ និងសម្ងាត់។